


របាយការណ៍អតិផរណាប្រចាំខែកុម្ភៈ ឆ្នាំ២០១០

នៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុលើកទី ១៤

I. ស្ថានភាពអតិផរណាខែកុម្ភៈ ឆ្នាំ ២០១០

អត្រាអតិផរណាខែកុម្ភៈមានកម្រិត ០,២% គឺកើនឡើងតិចតួចធៀបនឹងខែមករា ដែលស្ទើរពុំមានបម្រែបម្រួល ។ សូមកត់សម្គាល់ថា អត្រាអតិផរណាមានកម្រិតអវិជ្ជមាននាបីខែចុង ឆ្នាំ២០០៩ កន្លងមកគឺ -០,៣% -០,៦% និង -០,១% នាខែតុលា វិច្ឆិកា និងធ្នូ រៀងគ្នា ។ ដូច្នេះ ប្រសិនបើអតិផរណាប្រចាំខែចាប់ពីខែមិនាតទៅមុខ នាឆ្នាំ ២០១០ កើនឡើងក្នុងល្បឿនយឺតដូចពីខែដើមឆ្នាំនេះ នោះអតិផរណាឆ្នាំលើឆ្នាំពិតមែនតែអាចមានសញ្ញាវិជ្ជមាន តែនឹងស្ថិតក្នុង



កម្រិតមួយទាបប្រមាណក្រោម ៥% ។ តែប្រសិនបើអតិផរណាប្រចាំខែ នាឆ្នាំ២០១០ មានកម្រិតខ្ពស់ដូចអតិផរណាប្រចាំខែ នាឆ្នាំ២០០៩ នោះ សម្ពាធអតិផរណាឆ្នាំលើឆ្នាំអាចនឹងកើនឡើងពី ៧% ទៅ ៨% ។

តិចតាមបម្រែបម្រួលខែលើខែ ក្នុងចំណោមថ្លៃទំនិញទាំង១២ ក្រុមទំនិញចំនួន ៨ បានកើនឡើង រីឯ ៤ក្រុមទៀតបានថយចុះ នាខែកុម្ភៈធៀបនឹងខែមករា ឆ្នាំ២០១០ ។ ក្រុមមុខទំនិញដែលបានឡើងថ្លៃមានក្រុមទំនិញនិងសេវាផ្សេងៗចំនួន**១,៨%** សម្លៀកបំពាក់ និងស្បែកជើង **០,៩%** ភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់ **០,៩%** សុខាភិបាល **០,៧%** ការសិក្សា **០,៦%** គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់គ្រួសារ និងការថែទាំផ្ទះជាប្រចាំ **០,៥%** ម្ហូបអាហារនិងភេសជ្ជៈមិនមែនជាតិស្រវឹង **០,៣%** ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន




និងឥន្ធនៈដទៃទៀត **០,៣%** ។ ចំណែកក្រុមមុខទំនិញដែលបានថយចុះក្នុងខែនេះរួមមាន ក្រុមគមនាគមន៍ចំនួន **១,១%** ក្រុមភោជនីយដ្ឋាន **១%** ក្រុមកំសាន្តនិងវប្បធម៌ **០,៩%** និងក្រុមការដឹកជញ្ជូន **០,០៤%** ។

កត្តាមួយចំនួនរួមចំណែក ក្នុងកម្រិតវិជ្ជមាននៃ អតិផរណារួមប្រចាំខែកុម្ភៈ ឆ្នាំ២០១០ ដែលស្មើនឹង **០,២%** គឺថ្លៃក្រុមម្ហូបអាហារនិងភេសជ្ជៈមិនមានជាតិ ស្រវឹង នៅតែមានចំណែកជាចម្បងដដែលគឺ **០,១៥%** (ត្រូវនឹងសមាមាត្រ ៦៥,៤% នៃអត្រាអតិផរណា ប្រចាំខែ) បន្ទាប់មកគឺក្រុមផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត (ប្រេងកាត អុស ធុង) មានចំណែក **០,០៥%** (ត្រូវនឹងសមាមាត្រ ២១,៤%


| Contribution (M to M) | Dec-09 | Jan-10 | Feb-10 |
|-----------------------|--------|--------|--------|
| All Items | -0.09 | 0.02 | 0.23 |
| F N B | -0.45 | -0.10 | 0.15 |
| Housing, W, E... | 0.38 | 0.17 | 0.05 |
| Miscelle. G&S | 0.02 | 0.01 | 0.04 |
| Health | 0.00 | -0.06 | 0.03 |
| Transportation | 0.04 | -0.06 | 0.00 |
| Other Remaining | -0.08 | 0.05 | -0.04 |

នៃអត្រាអតិផរណាប្រចាំ ខែ) ក្រុមទំនិញនិងសេវាផ្សេងៗមានចំណែក **០,០៤%** (ត្រូវនឹងសមាមាត្រ ១៧,៤% នៃអត្រាអតិផរណាប្រចាំខែ) និងក្រុមសុខាភិបាលមានចំណែក **០,០៣%** (ត្រូវនឹងសមាមាត្រ ១៤,៤% នៃអត្រា អតិផរណាប្រចាំខែ) ។ ចំណែកក្រុមការដឹកជញ្ជូនដែលមានបញ្ចូលទាំងថ្លៃប្រេងឥន្ធនៈ (ប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងម៉ាស៊ីន) ដែរនោះ មិនមានចំណែកក្នុងអតិផរណារួមខែកុម្ភៈនេះទេ ។ វិធានទំនិញទាំង៧ក្រុមដែលនៅសល់ មានការប្រែប្រួលតិចតួច ដោយជាសរុបគឺរួមចំណែកអវិជ្ជមានត្រឹម **-០,០៤%** ប៉ុណ្ណោះ ។

ពិនិត្យលើបម្រែបម្រួលឆ្នាំលើឆ្នាំ ដូចក្រាហ្វខាងក្រោម-ឆ្វេង បានបង្ហាញ អត្រាអតិផរណានៅតែបន្តកើន ឡើងគួរឱ្យកត់សម្គាល់នៅក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១០ នេះ ។ ជាក់ស្តែង អត្រាអតិផរណាឆ្នាំលើឆ្នាំ មាន កម្រិត **៦,៩%** និង **៧,៣%** នាខែមករា និងខែកុម្ភៈ រៀងគ្នា ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវកំណើនយ៉ាងលឿនគួរឱ្យ កត់សម្គាល់នាដើមឆ្នាំនេះ ។ កំណើននេះជាចម្បងបណ្តាលមកពីការចុះថ្លៃជាទូទៅយ៉ាងលឿននាដើមឆ្នាំ២០០៩ ដែលជាឆ្នាំមូលដ្ឋាន រួមផ្សំនឹងការឡើងថ្លៃដោយសន្សឹមៗនាដើមឆ្នាំ២០១០នេះផ្ទាល់ទៀត ដូចបង្ហាញក្នុងក្រាហ្វ ខាងក្រោម-ស្តាំ ។



ទិន្នន័យនោះក្នុងខែកុម្ភៈនេះដែរ អត្រាអតិផរណាមិនគិតថ្លៃទំនិញក្រុមម្ហូបអាហារមានកម្រិត **៦,១%** ធៀបនឹងឆ្នាំមុន ខណៈដែលអតិផរណារួមមានកម្រិត **៧,៣%** ។ ទិន្នន័យនេះបង្ហាញថា ថ្លៃទំនិញក្រុមម្ហូបអាហារបានជះឥទ្ធិពលដល់អតិផរណារួមឱ្យកាន់តែមានកម្រិតខ្ពស់ខ្លាំងឡើង។ ដោយឡែក អត្រាអតិផរណាមិនគិតថ្លៃទំនិញក្រុមដឹកជញ្ជូន ដែលមានបញ្ចូលទាំងថ្លៃប្រេងឥន្ធនៈ (ប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងម៉ាស៊ីន) ផងនោះ មានកម្រិត **៦,៨%** ធៀបនឹងឆ្នាំមុន ជាកម្រិតមួយទាបជាងអតិផរណារួម




រួមផងដែរ នេះជាការឆ្លុះបញ្ចាំងឱ្យឃើញថា បម្រែបម្រួលថ្លៃទំនិញក្រុមដឹកជញ្ជូន ក៏ជាប្រភពជំរុញឱ្យអតិផរណាខែកុម្ភៈនេះ កើនឡើងកាន់តែខ្ពស់ផងដែរ ។ អត្រាអតិផរណាមិនគិតថ្លៃទំនិញក្រុមម្ហូបអាហារ និងមិនគិតទាំងថ្លៃទំនិញក្រុមដឹកជញ្ជូនរួមគ្នាមានកំណើន **៤,៦%** គឺទាបជាងកម្រិតអតិផរណារួមគ្នាឱ្យកត់សម្គាល់ ។ ការនេះបង្ហាញថា បម្រែបម្រួលថ្លៃទំនិញក្រុមទាំងពីរនេះ ជាប្រភពមួយយ៉ាងសំខាន់នៃអតិផរណារួម ហើយក៏បញ្ជាក់ផងដែរនូវផលប៉ះពាល់បន្ទាប់ជុំទី២នៃអតិផរណា (Second round effect) ។

II- កត្តាសំខាន់ៗនៃអតិផរណា

១. កត្តាទំនិញ : ជាក់ស្តែង មានកត្តាទំនិញ២ប្រភេទដែលមានផលប៉ះពាល់ជាពិសេសចំពោះកម្រិតអតិផរណារបស់ប្រទេសកម្ពុជា ទី១ គឺកត្តាថ្លៃប្រេងឥន្ធនៈ និងទី២ កត្តាថ្លៃទំនិញនាំចូលផ្សេងៗ :


ទី១ កត្តាថ្លៃប្រេងឥន្ធនៈ : ចាប់តាំងពីដើមឆ្នាំរហូតដល់ត្រីមាសទី៣ ក្នុងឆ្នាំ២០០៩ ទោះបីសេដ្ឋកិច្ចពិភពលោកទទួលរងសម្ពាធចុះខ្សោយក្តី ថ្លៃប្រេងឥន្ធនៈលើទីផ្សារពិភពលោកចេះតែកើនឡើងជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន។



គួរកត់សម្គាល់ដែរថា នៅខែកុម្ភៈ ឆ្នាំ២០១០ នេះ ថ្លៃប្រេងមានការកើនឡើងប្រមាណ៧% បើធៀបនឹងដំណាច់ឆ្នាំ២០០៩ និងប្រមាណដល់ទៅ ១១០% បើធៀប នឹងដំណាច់ឆ្នាំ២០០៨ ។


ទី២ កត្តាផ្ទៃទំនិញនាំចូលផ្សេង : កត្តាទំនិញនាំចូលខ្លះមួយទៀតគឺអតិផរណាដែលកើតចេញពីផ្ទៃទំនិញនាំចូល

ពីបរទេស ដូចជា ថ្លៃនៃស្បៀងអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសំណង់ជាដើម ដែលផ្គត់ផ្គង់ដោយប្រទេសវៀតណាម និងប្រទេសថៃ ។ ក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ អត្រាអតិផរណានៃប្រទេសផ្គត់ផ្គង់ទាំងពីរបានបង្កើនល្បឿនគួរឱ្យកត់សម្គាល់ ជាពិសេសប្រទេសវៀតណាម ដែលអាចជាមូលហេតុមួយផ្នែកនៃកំណើនល្បឿនអត្រាអតិផរណារបស់ប្រទេសកម្ពុជា ។ លើសពីនេះទៀត បម្រែបម្រួលអត្រាប្តូរប្រាក់នៃប្រទេសដៃគូធៀបនឹងប្រាក់ដុល្លារ ព្រមទាំងប្រាក់រៀលក៏មានឥទ្ធិពលដ៏ចម្បងដែរលើផ្ទៃទំនិញ និងអតិផរណាក្នុងប្រទេស ។





២. កត្តាផ្សំរូបការនិរូបិយវត្ថុ : សភាពប្រសើរឡើងនៃទិដ្ឋភាពសេដ្ឋកិច្ចសកលលោក រួមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបានចូលរួមបង្កើនទំនុកចិត្តវិស័យឯកជនមកលើប្រព័ន្ធធនាគារ ហើយបានរួមចំណែកធ្វើឱ្យការអភិវឌ្ឍន៍រូបិយវត្ថុក្នុងប្រទេសមានសន្ទុះជាថ្មីឡើងវិញតាមរយៈសូចនាកររូបិយវត្ថុសំខាន់ៗមួយចំនួនដូចខាងក្រោម :

- អត្រាកំណើនរូបិយវត្ថុទូទៅ (M2) ឆ្នាំលើឆ្នាំ នាខែកុម្ភៈ ឆ្នាំ២០១០ ស្មើ ៤១% ធៀបនឹង ៣៦% នាខែមករា ឆ្នាំ២០១០ (-0,៤%) នាខែដូចគ្នា ឆ្នាំ២០០៩ និង ៥៩% នាខែដូចគ្នា ឆ្នាំ២០០៨ ។ ប្រភពចម្បងនៃកំណើននេះគឺ ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស ដែលមានកំណើនដល់ ៤៤% ហើយបានរួមចំណែក ៣៤% ទៅក្នុងកំណើនរូបិយវត្ថុទូទៅ (M2) ៤១% នោះ ហើយដែលជាកំណើនក្នុងកម្រិតខ្ពស់ជាងគេ គិតតាំងពីខែកក្កដា ឆ្នាំ២០០៨ មក ខណៈដែលរូបិយវត្ថុក្នុងចរាចរបានកើនឡើង ២៦,៥% ហើយបានរួមចំណែក ៥% ប៉ុណ្ណោះនៃកំណើនរូបិយវត្ថុទូទៅ ។



សូមកត់សម្គាល់ថា អត្រាកំណើនរូបិយវត្ថុទូទៅ (M2) ធ្លាប់បានឈានដល់កម្រិតឯកត្តកម្មខ្ពស់បំផុត ស្មើនឹង ៦៣% នៅខែធ្នូ ឆ្នាំ២០០៧ ហើយរូបិយវត្ថុក្នុងចរាចរធ្លាប់មានកំណើនខ្ពស់បំផុតស្មើនឹង ៤៤% ក្នុងខែកក្កដា ឆ្នាំ២០០៨ និងរួមចំណែក ៨% ក្នុងកំណើនរូបិយវត្ថុ (M2) ។ ក្នុងខែធ្នូ ឆ្នាំ២០០៧ នោះ អត្រាអតិផរណាមានកម្រិត១៤% ហើយបានកើនឡើងបន្តបន្ទាប់ និងឈានដល់កម្រិតកំពូលក្នុងកម្រិត៣៦% ក្នុងខែឧសភា ឆ្នាំ២០០៨ ។ ជាទូទៅអត្រាកំណើនមធ្យមនៃរូបិយវត្ថុទូទៅរវាងឆ្នាំ ២០០៦ និង ២០០៨ ស្មើនឹង ៣៣% ខណៈរូបិយវត្ថុក្នុងចរាចរមានអត្រាកំណើនមធ្យម ២៤% ។

- អត្រាកំណើនឆ្នាំលើឆ្នាំនៃប្រាក់បញ្ញើអតិថិជនក្នុងប្រព័ន្ធធនាគារស្មើ ៤៥% នាខែកុម្ភៈ ធ្យូបនឹង ៣៨% នាខែមករា ឆ្នាំ២០១០ និង -៣% នាខែដូចគ្នា ឆ្នាំ២០០៩ ។ ប្រាក់បញ្ញើសរុបធ្លាប់មានកំណើនរហូតដល់ ៧៥% នាខែធ្នូ ឆ្នាំ២០០៧ និងមានអត្រាកំណើនមធ្យមស្មើ ៣៦% រវាងឆ្នាំ ២០០៦-២០០៨ ។
- អត្រាកំណើនឆ្នាំលើឆ្នាំនៃឥណទានចំពោះវិស័យឯកជនមានល្បឿនកើនឡើងក្នុងរយៈពេល ៤ខែ ចុងក្រោយដែលក្នុងខែកុម្ភៈ នេះ មានកម្រិត ១២% ធ្យូបនឹង ៩% នាខែមករា ឆ្នាំ២០១០ ៦% និង៣% នាខែធ្នូ និងវិច្ឆិកា ឆ្នាំ២០០៩ រៀងគ្នា និង ៣២% នាខែដូចគ្នាឆ្នាំ ២០០៩ ។ ឥណទានចំពោះវិស័យឯកជន ធ្លាប់មានអត្រាកំណើនប្រចាំឆ្នាំរហូតដល់ ១០៣% នៅខែមិថុនា ឆ្នាំ២០០៨ និងអត្រាកំណើនមធ្យមស្មើនឹង ៥៥% ក្នុងអំឡុងឆ្នាំ ២០០៦ ដល់ ២០០៨ ។
- ទុនបម្រុងអន្តរជាតិសុទ្ធត្រឹមដំណាច់ ខែមិនា ឆ្នាំ២០១០ មានទំហំ ២.៣៦២ លានដុល្លារ ពោលគឺបានកើនឡើងប្រមាណ ១០២ លានដុល្លារ ធ្យូបនឹងដំណាច់ឆ្នាំ២០០៩ កន្លងទៅ ។ ទន្ទឹមនោះដែរ ទុនបម្រុងអន្តរជាតិដុលមានទំហំ ២.៤៦៦ លានដុល្លារ គឺបានកើនឡើងប្រមាណ ៩៩ លានដុល្លារ ធ្យូបនឹងដំណាច់ឆ្នាំ២០០៩ ។ មិនគិតថ្លៃមាសទុនបម្រុងផ្លូវការសុទ្ធបានកើនឡើងប្រមាណ ៩៤ លានដុល្លារ ធ្យូបនឹងចុងឆ្នាំ២០០៩ ។
- ប្រាក់បញ្ញើមិនជាប់កាតព្វកិច្ចជារូបិយប័ណ្ណ : ក្រាហ្វខាងក្រោមបានបង្ហាញឱ្យឃើញថាចំនួនប្រាក់បញ្ញើមិនជាប់កាតព្វកិច្ចរបស់ធនាគារពាណិជ្ជមានការកើនឡើងបន្តិចបន្តួចនៅរយៈពេល៦ខែចុងក្រោយនេះ ។ ប្រាក់បញ្ញើបានកើនឡើងប្រមាណ ២% ពី ៩៣៦ លាន ដុល្លារ នៅខែកញ្ញា ឆ្នាំ ២០០៩ មក ៩៥៦ លានដុល្លារ នៅខែកុម្ភៈ ឆ្នាំ២០១០ ។ ក្រាហ្វនេះក៏បានបង្ហាញឱ្យឃើញផងដែរថា សមាមាត្រនៃប្រាក់ បញ្ញើប្រភេទនេះ ធ្យូបនឹងទ្រព្យសកម្មសរុបរបស់ធនាគារបានស្ថិតនៅថេរ ក្នុងរង្វង់ ១៨% ក្នុងរយៈពេល៦ខែ ចុងក្រោយនេះ ។



៣. **ប្រតិបត្តិការសារពើពន្ធ** : ក្នុងអំឡុងឆ្នាំ២០០៩ ចំណូលថវិកាសរុបមានចំនួន ៤.៨៥៥,២ ពាន់លានរៀល ពោលគឺមានការថយចុះ ៧,៧% ធៀបនឹងឆ្នាំ ២០០៨ ដែលក្នុងនោះ ចំណូលពន្ធនិងមិនមែនពន្ធបានថយចុះ ៦,២% និង ១០,៥% រៀងគ្នា ។

ទន្ទឹមនោះ ចំណាយថវិកាសរុបមានចំនួន ៧.១២៥,៥ ពាន់លានរៀល ពោលគឺមានកំណើន ១០,៨% ធៀបនឹងឆ្នាំ២០០៨ ដែលក្នុងនោះ ចំណាយចរន្តកើនឡើង ១៧,៦% ឯចំណាយមូលធនកើនឡើង ១,២% ។ ដូច្នោះ សមតុល្យរួមមានឱនភាពចំនួន ២.៤៨៩ ពាន់លានរៀល ឬប្រមាណ ២,២ ដង នៃកម្រិតក្នុងឆ្នាំ២០០៨ ដែល បង្ហាញនូវនិយោបាយថវិកាពង្រីកដ៏គួរឱ្យកត់សម្គាល់ ។

ជាមធ្យម ក្នុងឆ្នាំ២០០៩ ចំណាយរដ្ឋាភិបាលសរុបប្រចាំខែមានទំហំលើសចំណូលថវិកាប្រមាណ ១,៤ ដង ។


ចំណូល និងចំណាយ ថវិការដ្ឋាភិបាល ក្នុងឆ្នាំ ២០០៩

| | Dec-08 | Jan-09 | Feb-09 | Mar-09 | Apr-09 | May-09 | Jun-09 | Jul-09 | Aug-09 | Sep-09 | Oct-09 | Nov-09 | Dec-09 |
|------------------------------|--------|--------|--------|--------|--------|--------|--------|--------|--------|--------|--------|--------|--------|
| Domestic Revenue (bn Riel) | 5292 | 306 | 352 | 444 | 421 | 415 | 417 | 398 | 414 | 373 | 432 | 387 | 527 |
| Budget Expenditure (bn Riel) | 6429 | 247 | 562 | 625 | 505 | 513 | 655 | 795 | 665 | 590 | 552 | 389 | 1026 |
| Budget Exp/ Rev | 1.21 | 0.81 | 1.59 | 1.41 | 1.20 | 1.24 | 1.57 | 2.00 | 1.60 | 1.58 | 1.28 | 1.01 | 2 |
| Average Budget Exp./Rev | 1.44 | | | | | | | | | | | | |

III-ជំហរគោលនយោបាយរូបិយវត្ថុ និងសកម្មភាពចំពោះមុខ

១. បរិបទនៃប្រទេសជិតខាងនិងសកលលោក :



យោងមូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចសកលលោកត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤% នៅឆ្នាំ២០១០ ដែលរុញច្រានជាបឋម ដោយសេដ្ឋកិច្ចតំបន់អាស៊ី ជាពិសេសគឺប្រទេសចិន ឥណ្ឌា ឥណ្ឌូណេស៊ី និងកូរ៉េ ដែលជាលទ្ធផលនៃវិធានការជំរុញសេដ្ឋកិច្ចតម្រូវការក្នុងស្រុក និងភាពខ្លាំងនៃការនាំចេញ ព្រមទាំងដំណើរការផលិតកម្មឧស្សាហកម្មនៃប្រទេសទាំងនេះ ។ ប្រទេសកូរ៉េបានស្តារការប្រើប្រាស់សមត្ថភាពផលិតកម្មដល់កម្រិតខ្ពស់វិញ ឯឥណទាននៅប្រទេសឥណ្ឌាក៏មានភាពប្រសើរឡើង ខណៈប្រទេសឥណ្ឌូណេស៊ីក៏បានចាប់ផ្តើមគំរោងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងវិញដែរ ។



ដោយឡែក សេដ្ឋកិច្ចនៃប្រទេសជឿនលឿន ត្រូវបានព្យាករណ៍ថានឹងមានកំណើនយ៉ាងយឺតៗ ពោលគឺនឹងមានកំណើនមធ្យម ២% នៅឆ្នាំ២០១០ និង ២,៥% នៅឆ្នាំ២០១១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០០៩ ។ ចំណែកនិកម្មភាពក៏នៅតែមានកម្រិតខ្ពស់ និងជាត្រឹមត្រូវនៅឡើយ ។ ម្យ៉ាងទៀត សម្ពាធអតិផរណានៅមានកម្រិតទាបអាចគ្រប់គ្រងបាន ជាហេតុធ្វើឱ្យធនាគារកណ្តាលរបស់ប្រទេសទាំងនោះ នៅតែបន្តអនុវត្តគោលនយោបាយរូបិយវត្ថុពង្រីករហូតមកដល់ពេលនេះ ។ ទិដ្ឋភាពរំពឹងថា ពួកគេនឹងបន្តរក្សាអត្រាការប្រាក់ទាប នៅឆ្នាំ ២០១០ នេះ ។

២. បរិបទនៃប្រទេសកម្ពុជា

ក- ស្ថានភាពសេដ្ឋកិច្ច




- **កំណើនសេដ្ឋកិច្ច** : ភាពងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោកយ៉ាងឆាប់រហ័សលើសពីការរំពឹង ទុកនឹងជួយសម្រួលដល់កំណើនវិស័យទ្រទ្រង់សេដ្ឋកិច្ច កម្ពុជា ដូចជា វិស័យសំណង់ ទេសចរណ៍ និងកសិកម្ម ។

មូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ស្មានថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០០៩ មានកំណើនអវិជ្ជមាន -២,៧៥% និងព្យាករណ៍នូវកំណើន ៤,២៥% នាឆ្នាំ ២០១០ ។ ដោយឡែក រដ្ឋាភិបាលកម្ពុជាបានប៉ាន់ស្មាន ០,១% សម្រាប់ឆ្នាំ ២០០៩ និង ៥% សម្រាប់ឆ្នាំ ២០១០ ។

- **បញ្ហាអតិផរណា** សម្ពាធអតិផរណាទូទៅ (*Headline inflation*) ប្រចាំឆ្នាំមាននិរន្តរភាពកើនឡើងពីកម្រិតអវិជ្ជមាន -៥,៧% នៅខែឧសភា ឆ្នាំ២០០៩ ទៅ ៦,៩% និង ៧,៣% នៅខែមករា និងខែកុម្ភៈ ឆ្នាំ២០១០ ។ កត្តាដែលធ្វើឱ្យសម្ពាធអតិផរណាមាននិរន្តរភាពកើនឡើងបែបនេះ បណ្តាលមកពីការកើនឡើងថ្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ការកើនឡើងអតិផរណានៃប្រទេសដែលនាំទំនិញចូលប្រទេសកម្ពុជា និងអាចបណ្តាលមកពីកង្វះខាតការផ្គត់ផ្គង់ទំនិញនិងកសិផលក្នុងប្រទេស ។ និរន្តរភាពកើនឡើងនៃសម្ពាធអតិផរណានេះពិតជាមិនអាចបណ្តាលមកពីអត្រាកំណើនរូបិយវត្ថុទូទៅនោះទេ ព្រោះថា ទោះបីជារូបិយវត្ថុទូទៅឆ្នាំលើឆ្នាំបានកើនឡើងរហូតដល់ ៤១% ក៏ដោយ តែកំណើនឥណទានចំពោះវិស័យឯកជនឆ្នាំលើឆ្នាំបានរួមចំណែកត្រឹមតែ ៩,៦% ប៉ុណ្ណោះ ខណៈដែលទ្រព្យសកម្មបរទេសសុទ្ធបានចូលរួមរហូតដល់ ៣៦,៦% នៅក្នុងកំណើនរូបិយវត្ថុទូទៅ ។ ដូច្នេះ សម្ពាធអតិផរណាបច្ចុប្បន្ន មិនមែនបណ្តាលមកពីមូលហេតុការផ្គត់ផ្គង់រូបិយវត្ថុទេ ។

ខ- ស្ថានភាពប្រព័ន្ធធនាគារ

- **ស្ថានភាពឥណទានមិនដំណើរការ** : អនុបាតឥណទានមិនដំណើរការមាននិរន្តរភាពកើនឡើងចុះក្នុងរង្វង់ ៥% ទៅ ៦% ចាប់ពីខែមិនា ឆ្នាំ ២០០៩ រហូតដល់ដំណាច់ឆ្នាំ២០០៩ ។ បន្ទាប់មក អនុបាតឥណទានមិនដំណើរការ បានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់រហូតដល់ ៥,៩% នៅខែមករា តែបានថយចុះមកវិញត្រឹម ៤,៦% នៅខែ កុម្ភៈ ឆ្នាំ២០១០ ។



- **ចលនាអត្រាការប្រាក់** : ក្នុងខែកុម្ភៈ ឆ្នាំ២០១០ នេះ អត្រាការប្រាក់របស់ធនាគារពាណិជ្ជមាននិរន្តរភាពធ្លាក់ចុះចំពោះប្រាក់បញ្ញើ និងមិនមានការប្រែប្រួលប៉ុន្មានឡើយចំពោះប្រាក់កម្ចី ។ អត្រាការប្រាក់បញ្ញើបានថយចុះ ០,១៦% ចំពោះប្រាក់បញ្ញើរៀល និង០,១៩% ចំពោះប្រាក់បញ្ញើជាដុល្លារធៀបនឹងដំណាច់ឆ្នាំ២០០៩ និងមានការថយចុះ ១,៣៤% ចំពោះប្រាក់បញ្ញើរៀលនិងជាដុល្លារ បើធៀបនឹងដំណាច់ឆ្នាំ២០០៨ ។ និរន្តរភាពនេះ គឺជា

លទ្ធផលនៃការកើនឡើងយ៉ាងលឿននៃកម្រិតសាច់ប្រាក់ងាយស្រួលក្នុងប្រព័ន្ធធនាគារ ដែលឆ្លុះបញ្ចាំងតាមរយៈ កំណើនគួរឱ្យកត់សម្គាល់នៃប្រាក់បញ្ញើអតិថិជន ។

ដោយឡែក អត្រាការប្រាក់កម្ចីបានកើនឡើងតែតិចតួចប៉ុណ្ណោះ គឺ 0,0៦% ចំពោះប្រាក់កម្ចីជារៀល និង 0,0៥% ចំពោះប្រាក់កម្ចីជាដុល្លារ បើធៀបនឹងដំណាច់ឆ្នាំ ២០០៩ តែមានការកើនឡើងច្រើនដល់ ៣,៩៣% ចំពោះប្រាក់កម្ចីជារៀល និង 0,៩២% ចំពោះប្រាក់កម្ចីជាដុល្លារបើធៀបនឹងដំណាច់ឆ្នាំ ២០០៨ ។ ការវិវត្តនេះគឺ អាចបណ្តាលមកពីការពង្រឹងស្តង់ដារកម្ចីរបស់បណ្តាធនាគារ ខណៈឥណទានមិនដំណើរការមានការកើនឡើង ។

ប៉ុន្តែឆ្នាំនេះ ធនាគារពាណិជ្ជមួយចំនួន ដូចជា ACLEDA បានបញ្ជូនអត្រាការប្រាក់លើឥណទាន និង លើប្រាក់បញ្ញើរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រាក់បញ្ញើសាធារណជន និងដើម្បី ពង្រីកឥណទាន ខណៈសេដ្ឋកិច្ចមានការវិវត្តប្រសើរឡើង ចំណែក ANZ Royal នឹងបញ្ជូនអត្រាការប្រាក់របស់ ខ្លួននាពេលខាងមុខ ។

Commercial Banks' Interest Rates Movement

| | Dec-08 | Jan | Feb | Mar | Apr | May | Jun | Jul | Aug | Sep | Oct | Nov | Dec-09 | Jan | Feb |
|---|--------|------|------|------|------|------|------|------|------|------|------|------|--------|------|------|
| Interest rate on Deposit in Riel (6 months) | 6.46 | 6.44 | 6.44 | 6.44 | 6.44 | 6.5 | 6.22 | 6.23 | 5.6 | 5.62 | 5.37 | 5.23 | 5.28 | 5.14 | 5.12 |
| Interest rate on Loan in Riel (6 months) | 18.77 | 20 | 20 | 22.7 | 22.7 | 22.7 | 22.7 | 22.7 | 22.7 | 22.6 | 22.2 | 22 | 22.64 | 22.7 | 22.7 |
| Interest rate on Deposit in Dollar (6 months) | 5.48 | 5.49 | 5.59 | 5.56 | 5.57 | 5.4 | 5.42 | 5.27 | 5.14 | 5.11 | 4.82 | 4.45 | 4.33 | 4.14 | 4.14 |
| Interest rate on Loan in Dollar (6 months) | 16.3 | 17.3 | 17.3 | 17.2 | 17.2 | 17.2 | 17.2 | 17.2 | 17.3 | 17.1 | 17.1 | 17.2 | 17.17 | 17.2 | 17.2 |

- **បញ្ហាសុវត្ថិភាពប្រាក់បញ្ញើជារូបិយប័ណ្ណ** : តារាងខាងក្រោមដែលឆ្លុះបញ្ចាំងពីលទ្ធភាពនៃប្រព័ន្ធធនាគារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការទូទាត់ប្រាក់បញ្ញើជារូបិយប័ណ្ណឱ្យទៅអតិថិជនដែលបានផ្ញើប្រាក់នៅធនាគារ បានបង្ហាញឃើញថា អនុបាតសុវត្ថិភាពជារូបិយប័ណ្ណ (មិនរាប់បញ្ចូលប្រាក់បញ្ញើនៅធនាគារបរទេសរបស់ប្រព័ន្ធ ធនាគារទាំងមូល) នៅមានកំរិតខ្ពស់ស្មើនឹង ៥០,៤% នាខែកុម្ភៈ ឆ្នាំ២០១០ ធៀបនឹងខែដូចគ្នា ៤៦,៩% (២០០៩) ៤០,២% (២០០៨) និង ៣៨,៤% (២០០៧) ។ ម្យ៉ាងវិញទៀត បើគិតបញ្ចូលប្រាក់បញ្ញើនៅធនាគារ បរទេសរបស់ប្រព័ន្ធធនាគារទាំងមូលទៀតនោះ អនុបាតសុវត្ថិភាពនេះនឹងមានទំហំរហូតដល់ ៦២,៦% នៅចុងខែ កុម្ភៈ ឆ្នាំ២០១០ នេះ ធៀបនឹង ៦០,៥% និង ៦២,៨% នៅខែធ្នូ ឆ្នាំ២០០៨ និង ខែធ្នូ ឆ្នាំ២០០៩ ។ អនុបាត សុវត្ថិភាពជារូបិយប័ណ្ណរាប់បញ្ចូលនៅខែកុម្ភៈ ឆ្នាំ២០១០ ស្មើ ៦២% ធៀបនឹងខែដូចគ្នា ៦៣,៨% (២០០៩) ៥៩,៥% (២០០៨) និង ៦៨,៦% (២០០៧) ។ ដូច្នេះប្រព័ន្ធធនាគារទាំងមូលមានសំណល់សាច់ប្រាក់ងាយ ស្រួលយ៉ាងខ្ពស់ ពោលគឺមិនបង្ហាញពីសញ្ញាហានិភ័យសាច់ប្រាក់ងាយស្រួលទេ ។

ស្ថានភាពសាច់ប្រាក់ងាយស្រួល ជារូបិយប័ណ្ណ របស់ ប្រព័ន្ធធនាគារ
(បានដុល្លារអាមេរិក)

| | Dec-07 | Dec-08 | Dec-09 | Jan-10 | Feb-10 |
|---|--------------|--------------|--------------|--------------|--------------|
| ទ្រព្យសកម្មជារូបិយប័ណ្ណ = A | 1,534 | 1,382 | 1,987 | 2,024 | 2,099 |
| Foreign Assets (Y-O-Y%) | 72.0 | -9.9 | 43.8 | 39.0 | 37.0 |
| សាច់ប្រាក់ធនាគារជារូបិយប័ណ្ណ | 187 | 247 | 290 | 334 | 323 |
| ប្រាក់បញ្ញើជាមួយធនាគារបរទេស | 640 | 270 | 383 | 336 | 409 |
| ប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ | 179 | 388 | 393 | 405 | 412 |
| ប្រាក់បញ្ញើធនាគារជារូបិយប័ណ្ណ | 528 | 477 | 921 | 949 | 956 |
| ទ្រព្យអកម្មជារូបិយប័ណ្ណ =B | 2,381 | 2,384 | 3,161 | 3,213 | 3,351 |
| Foreign Liabilities (Y-O-Y%) | 79.7 | 0.1 | 32.6 | 33.5 | 39.5 |
| ប្រាក់បញ្ញើជារូបិយប័ណ្ណ | 2,283 | 2,273 | 3,058 | 3,112 | 3,247 |
| ប្រាក់បញ្ញើជារូបិយប័ណ្ណរបស់អនិវាសន | 98 | 111 | 103 | 102 | 104 |
| អនុបាតសុវត្ថិភាព = A/B | 64.4% | 58.0% | 62.8% | 63.0% | 62.7% |
| អនុបាតសុវត្ថិភាព (មិនគិតធនាគារបរទេស) | 37.5% | 46.6% | 50.7% | 52.5% | 50.4% |